



ប្រការដែលអ្នកត្រូវយល់ដឹងអំពី ការធ្វើតេស្តពិនិត្យជំងឺ COVID-19

1 តើការធ្វើតេស្តនេះប្រព្រឹត្តទៅដូចម្តេច?

មនុស្សដែលស្វែងរកការធ្វើតេស្ត ត្រូវទាក់ទងទៅកាន់អ្នកផ្តល់សេវាថែទាំសុខភាពរបស់ពួកគេជាមុន។ បច្ចុប្បន្ននេះ គេបានផ្តល់អាទិភាពដល់មនុស្សដែលមានរោគសញ្ញាជំងឺ COVID-19 ដូចជាគ្រុនក្តៅ ក្អក និងដង្ហក់។




សូមជួបពិគ្រោះជាមួយអ្នកផ្តល់សេវា

មនុស្សត្រូវបានវាយតម្លៃដោយផ្ទាល់ ឬតាមទូរស័ព្ទដោយអ្នកផ្តល់សេវារបស់ពួកគេសម្រាប់រកមើលរោគសញ្ញាជំងឺ COVID-19 (គ្រុនក្តៅ ក្អក និងដង្ហក់)។ យោងតាមការណែនាំសម្រាប់ការធ្វើតេស្តរបស់ Washington State Department of Health (នាយកដ្ឋានសុខាភិបាលរបស់រដ្ឋវ៉ាស៊ីនតោន) អ្នកផ្តល់សេវាថែទាំសុខភាពត្រូវកំណត់ថាតើការធ្វើតេស្តនេះមានភាពចាំបាច់ដែរឬអត់។

ប្រមូលយកសំឡីត្បាញរន្ធច្រមុះ

ប្រសិនបើអ្នកផ្តល់សេវាកំណត់ថាការធ្វើតេស្តជំងឺ COVID-19 ត្រូវការចាំបាច់នោះ អ្នកផ្តល់សេវានឹងប្រមូលយកសំឡីត្បាញរន្ធច្រមុះនេះ ឬណែនាំអ្នកដើរអំពីរបៀបត្បាញសំឡីដោយខ្លួនឯង។



បញ្ជូនត្បាញសំឡីទៅកាន់មន្ទីរពិសោធន៍

សម្ភារៈសម្រាប់ធ្វើតេស្តដែលមានត្បាញសំឡីនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពិសោធន៍ដើម្បីធ្វើការវាយតម្លៃ។



លទ្ធផលមន្ទីរពិសោធន៍ត្រូវបានបញ្ជូនមកអ្នកជំងឺវិញ

ប្រសិនបើលទ្ធផលតេស្តវិជ្ជមាន នោះលទ្ធផលតេស្តនឹងត្រូវរាយការណ៍ទៅកាន់ផ្នែក Public Health (សុខភាពសាធារណៈ) — ទីក្រុង Seattle & ខោនធី King។




2

តើខ្ញុំទទួលបានការធ្វើតេស្តដោយរហ័សណា?

ដំបូង ការធ្វើតេស្តត្រូវបានណែនាំសម្រាប់ជនទាំងឡាយណាដែលមានរោគសញ្ញា។ ប្រសិនបើអ្នកមានរោគសញ្ញានៃជំងឺ COVID-19 មធ្យោបាយដែលអ្នកទទួលបានការធ្វើតេស្តនេះ គឺអាស្រ័យលើថាតើអ្នកជានរណា។ ក្រុមអាទិភាព ដូចជា ភ្នាក់ងារសង្គ្រោះបឋម បុគ្គលិកថែទាំសុខភាព និងអ្នកទាំងឡាយដែលរស់នៅក្នុងមជ្ឈដ្ឋានប្រមូលផ្តុំ ដូចជា ទីជម្រក និងវេជ្ជស្ថានថែទាំរយៈពេលវែងជាដើម គឺមានមធ្យោបាយផ្សេងសម្រាប់ទទួលបានការធ្វើតេស្តខុសពីសាធារណជនទូទៅ ដោយសារតែហានិភ័យរបស់ពួកគេមានកម្រិតខ្ពស់។

ភ្នាក់ងារសង្គ្រោះបឋម

ភ្នាក់ងារសង្គ្រោះបឋម ដូចជា បុគ្គលិកសេវាវេជ្ជសាស្ត្រ ផ្នែកសង្គ្រោះបន្ទាន់ ជាដើម គប្បីត្រូវពិភាក្សាជាមួយមន្ត្រីសុខាភិបាល ប្រសិនបើពួកគេមានរោគសញ្ញាជំងឺ COVID-19។ ការរៀបចំពិសេស នឹងត្រូវបានធ្វើឡើងសម្រាប់ការធ្វើតេស្តភ្លាមៗ ដើម្បីឲ្យភ្នាក់ងារសង្គ្រោះបឋមអាចត្រឡប់ទៅកាន់ក្រុមការងារវិញបានភ្លាមៗ។



បុគ្គលិកថែទាំសុខភាព

បុគ្គលិកថែទាំសុខភាព គប្បីត្រូវពិភាក្សាជាមួយផ្នែកសេវាថែទាំសុខភាព របស់នីយោជិត ឬអ្នកផ្តល់ការថែទាំសុខភាព របស់ពួកគេ ប្រសិនបើពួកគេមានរោគសញ្ញាជំងឺ COVID-19 ដែលអ្នកទាំងនោះគប្បីមានលទ្ធភាពអាចផ្តល់ការធ្វើតេស្តជូនដល់ពួកគេបាន។

មនុស្សដែលរស់នៅ ឬធ្វើការនៅក្នុងមជ្ឈដ្ឋានប្រមូលផ្តុំ

មនុស្សដែលរស់នៅ និងធ្វើការនៅក្នុងមជ្ឈដ្ឋានប្រមូលផ្តុំដែលមានហានិភ័យខ្ពស់ ដូចជា វេជ្ជស្ថានថែទាំរយៈពេលវែង ឬសេវាសម្រាប់មនុស្សគ្មានទីជម្រក ជាដើម បានខិតខំផ្តល់ជូនសេវាថែទាំសុខភាពដែលអាចជួយដល់មនុស្សដែលមានរោគសញ្ញាជំងឺ COVID-19 ឲ្យទទួលបានការធ្វើតេស្ត និងការគាំទ្រប្រកបដោយសុវត្ថិភាព។



មនុស្សដែលមានជំងឺ

ប្រសិនបើអ្នកមិនស្ថិតនៅក្នុងក្រុមមនុស្សទាំងនេះណាមួយនោះទេ ហើយក៏ពុំមានរោគសញ្ញាជំងឺ COVID-19 សូមទូរសព្ទទៅកាន់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក មិនផ្តល់ការធ្វើតេស្តទេ ពួកគេអាចពិភាក្សាអំពីរោគសញ្ញារបស់អ្នកជាមួយអ្នក និងជួយអ្នកឲ្យស្វែងរកការធ្វើតេស្ត និងការថែទាំ។



រូបភាពក្រាហ្វិកព័ត៌មាននេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី7 ខែមេសា ឆ្នាំ 2020។ ព័ត៌មាននេះ ត្រូវបានកែប្រែ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ COVID: www.kingcounty.gov/covid ប្រសិនបើអ្នកមានសំណួរអំពីជំងឺ COVID-19 អាចស្វែងរកអ្នកបកប្រែភាសាបានសម្រាប់មជ្ឈមណ្ឌលផ្តល់ព័ត៌មានអំពីវិស័យរុករាននៅខោនធី King ។ ដើម្បីស្នើសុំអ្នកបកប្រែភាសា សូមទូរសព្ទទៅលេខ 206-477-3977។

